

小型移動式クレーン

運転技能講習

用語集

មុខវិជ្ជាបណ្ណៈបណ្ណាល័យជំនាញសម្រាប់

ប្រតិបត្តិការបញ្ជាម៉ាស៊ីនស្ទូចចល័ត

ដែលអាចលើករបស់ស្រាលៗ

សន្តានុក្រម

指差呼称の例/ ឧទាហរណ៍នៃការចង្អុល និងការហៅ

ការចង្អុល និងការហៅ	ការបញ្ចេញសំឡេង
はんぱんけいろうのあんぜんよし 運搬経路の安全よし	umpankeiro no anzen yoshi
បញ្ជាក់ថាគំបន់នៅជុំវិញម៉ាស៊ីនមានសុវត្ថិភាព	
さぎょう かいし 作業開始	sagyō kaishi
ប្រកាសប្រាប់ពីការចាប់ផ្តើមនៃប្រតិបត្តិការបញ្ជាម៉ាស៊ីនស្ទួច	
あうとりがー よし アウトリガーよし	autorigā yoshi
បញ្ជាក់ទទឹងពន្លកជើងជ្រែងដងស្ទួច	
ていかくそうかじゅう〇〇とん よし 定格総荷重〇〇トンよし	teikakusōkajū XX ton yoshi
បញ្ជាក់បន្តកដែលបានកំណត់សរុបផ្នែកលើកាំចម្ងាយសម្រាប់ធ្វើការ	
しつりょう 〇〇 とん よし 質量〇〇トンよし	shitsuryō XX ton yoshi
បញ្ជាក់ថាម៉ាសបន្តកមិនលើសពីបន្តកដែលបានកំណត់	
ふっく よし フックよし	fukku yoshi
បញ្ជាក់ថារឿងទម្លាក់ស្ថិតនៅចំពីលើទីប្រជុំទម្ងន់របស់បន្តកផ្ទាល់	
あいがけ よし アイ掛けよし	aigake yoshi
បញ្ជាក់លក្ខខណ្ឌនៃចំណងកំណាចខ្សែចងស្ទួច និងទិសក្រវិលទម្លាក់	
わいやー はり よし ワイヤー張りよし	waiyā hari yoshi
បញ្ជាក់ថា ខ្សែពួរធ្វើពីល្អសត្រូវបានប្រទាញតឹងស្មើគ្នា	

ការចង្អុល និងការហៅ	ការបញ្ចេញសំឡេង
បញ្ជាដែលត្រូវបញ្ជាក់	
じゅうしん よし 重心 よし	jūshin yoshi
បញ្ជាក់ថា ទីប្រជុំទម្ងន់របស់បន្តកស្ថិតនៅតាមទិសឈរទៅកាន់ងៀងទម្ងន់ និងខ្សែពួរធ្វើពីល្អសសម្រាប់ស្នូចបង្អួត	
あてもの よし あてものよし	atemono yoshi
បញ្ជាក់ថាឧបករណ៍ការពារខ្សែចងស្នូចបានដាក់ជាប់ល្អ	
たまがけ よし 玉掛けよし	tamagake yoshi
មុនពេលបានលើកបន្តកឡើង ត្រូវបញ្ជាក់ថាលក្ខខណ្ឌនៃការចងខ្សែគឺត្រឹមត្រូវល្អ	
たいひ よし 退避よし	taihi yoshi
បញ្ជាក់ថា កម្មករស្ថិតនៅឆ្ងាយពីបន្តក	
かじゅうけい よし 荷重計よし	kajūkei yoshi
បញ្ជាក់ម៉ាសបន្តកដោយអាននាឡិកាវាស់ស្ទង់បន្តក	
じぎり よし 地切りよし	jigiri yoshi
បញ្ជាក់លំនឹងរបស់បន្តកដោយលើកបន្តកជាច្រើនអុំញពីដី	
つりにの あんてい よし つり荷の安定よし	tsurini no antei yoshi
បញ្ជាក់ថាបន្តកដែលបានលើកមានលំនឹងពាក់ព័ន្ធនឹងទីប្រជុំទម្ងន់របស់វា	
さぎょうはんけい よし 作業半径よし	sagyōhankei yoshi
បញ្ជាក់កាំចម្ងាយសម្រាប់ធ្វើការផ្អែកលើម៉ាសបន្តក	

ការចង្អុល និងការហៅ	ការបញ្ចេញសំឡេង
បញ្ជាក់ដែលត្រូវបញ្ជាក់	
たかさ よし 高さよし	takasa yoshi
បញ្ជាក់ថាបន្តកបានលើកទៅកាន់កម្ពស់ដែលសមស្របសម្រាប់ការដឹកជញ្ជូន	
しんこうほうこう よし 進行方向よし	shinkōhōkō yoshi
បញ្ជាក់ថាគ្មានឧបសគ្គសម្រាប់ផ្លូវបន្តកទេ	
ぜんぽう よし 前方よし	zempō yoshi
បញ្ជាក់ថាគ្មានឧបសគ្គសម្រាប់ផ្លូវបន្តកទេ	
いち よし 位置よし	ichi yoshi
បញ្ជាក់ថាបន្តកស្ថិតនៅចំពីលើទីតាំងដាក់ចុះលើដីផ្ទាល់	
ちやくち よし 着地よし	chakuchi yoshi
បញ្ជាក់លំនឹងនៃបន្តកបន្ទាប់ពីបានបន្ទាបជាច្រើនអ៊ីញពីដី	
あんてい よし 安定よし	antei yoshi
បញ្ជាក់លំនឹងនៃបន្តកបន្ទាប់ពីវាត្រូវបានដាក់ចុះលើដី	
さぎょう しゅうりょう 作業終了	sagyō shūryō
ប្រកាសការបញ្ចប់ប្រតិបត្តិការបញ្ជាម៉ាស៊ីនស្អួច	

安全に関連する用語/ ទាក់ទងនឹងសុវត្ថិភាពជាភាសាជប៉ុន

ភាសាជប៉ុន	ការបញ្ចេញសំឡេង	អត្ថន័យ
あぶない 危ない	abunai	គ្រោះថ្នាក់
にげる 逃げろ	nigero	រត់ចេញឱ្យឆ្ងាយ
ちかづくな 近づくな	chikazukuna	នៅឱ្យឆ្ងាយ
さわるな 触るな	sawaruna	កុំប៉ះ
はいるな 入るな	hairuna	កុំចូល
きんしひょうしき 禁止標識	kinshi hyōshiki	សញ្ញាហាមឃាត់
たちいりきんし 立入禁止	tachiiri kinshi	ហាមចូល
しやうきんし 使用禁止	shiyō kinshi	ហាមប្រើប្រាស់
ちゅういひょうしき 注意標識	chūi hyōshiki	សញ្ញាព្រមាន
ずじょう ちゅうい 頭上注意	zujō chūi	ប្រយ័ត្នក្បាលរបស់អ្នក
あしもと ちゅうい 足元注意	ashimoto chūi	ប្រយ័ត្នជើងរបស់អ្នក

技術用語/ ពាក្យបច្ចេកទេស

ភាសាជប៉ុន	ការបញ្ចេញសំឡេង	ភាសាខ្មែរ
移動式クレーン	idōshiki kurēn	ម៉ាស៊ីនស្លូតចល័ត
クレーン	kurēn	ម៉ាស៊ីនស្លូត
小型移動式クレーン	kogata idōshiki kurēn	ម៉ាស៊ីនស្លូតចល័តដែលអាចលើករបស់ស្រាលៗ
トラッククレーン	torakku kurēn	ម៉ាស៊ីនស្លូតប្រភេទឡាន
積載形トラッククレーン	sekisaigata torakku kurēn	ម៉ាស៊ីនស្លូតសម្រាប់ផ្ទុកបន្តកប្រភេទឡានទ្រុង
ホイールクレーン	hoīru kurēn	ម៉ាស៊ីនស្លូតមានកង់
ラフテレーンクレーン	rafuterēn kurēn	ម៉ាស៊ីនស្លូតសម្រាប់ភូមិសាស្ត្រដីរនិបរដុប
クローラクレーン	kurōra kurēn	ម៉ាស៊ីនស្លូតប្រភេទមានកង់ដូចរថក្រោះ
鉄道クレーン	tetsudō kurēn	ម៉ាស៊ីនស្លូតចល័តលើផ្លូវដែក
浮きクレーン	uki kurēn	ម៉ាស៊ីនស្លូតអណ្តែត
クレーン機能付き 油圧シヨベル	kurēnkinōtsuki yuatsu shoberu	គ្រឿងចក្រកាយដីដើរដោយអ៊ីដ្រូលិកដែលមានមុខងារដងស្លូត
天井クレーン	tenjō kurēn	ម៉ាស៊ីនស្លូតចល័តខ្ពស់ដុតពីលើក្បាល
上部回転体	jōbu senkaitai	រចនាសម្ព័ន្ធខាងលើសម្រាប់វិល
クレーン装置	kurēn sōchi	ឧបករណ៍ដងស្លូត
下部走行体	kabu sōkōtai	ឡានដឹកដំបូងទ្រព្យខាងក្រោម
サブフレーム	sabu furēmu	ស៊ុមទម្រង់
走行フレーム	sōkō furēmu	ស៊ុមសម្រាប់រុញច្រាន

ភាសាជប៉ុន	ការបញ្ចេញសំឡេង	ភាសាខ្មែរ
運転室	untenshitsu	កាប៊ីន
前輪	zenrin	កង់មុខ
後輪	kōrin	កង់ខាងក្រោយ
アーム	āmu	ដៃស្អិត
ブーム	būmu	ដងក្តោងស្អិត
フック	fukku	ដេរ៉ាងទម្ងក់
バケット	baketto	ជួរកច្នក
ジブ	jibu	ដៃស្អិត
補助ジブ	hojo jibu	ដៃស្អិតជំនួយ
ジブ傾斜角	jibu keishakaku	មុំដៃស្អិត
ジブ長さ	jibu nagasa	ប្រវែងដៃស្អិត
フートピン	fūto pin	កន្ត្រាស់ខ្នាស់ជើងក្រោមនៃដងក្តោងស្អិត
ジブ基準線	jibu kijunsen	អ័ក្សនៃដៃស្អិត
箱形構造	hakogata kōzō	ដៃស្អិតបែបមានប្រអប់ទ្រុង
ラチス構造	rachisu kōzō	ដៃស្អិតបែបស៊ឹមប្រដឹសប្រទាក់ធ្មេញត្រី
継ジブ	tsugi jibu	ដៃស្អិតបែបរចារសីកបញ្ចូល
ストレートジブ	sutorēto jibu	ដៃស្អិតត្រង់
屈曲ジブ	kukkyoku jibu	ដៃស្អិតជាគន្លាក់កង់ៗតភ្ជាប់គ្នា
アウトリガー	autorigā	ជើងជ្រែងដងស្អិត
アウトリガービーム	autorigā bīmu	ធ្នឹមនៃជើងជ្រែងដងស្អិត
スライドシリンダ	suraido shirinda	ស៊ីឡាំងអូសរំកិល
ジャッキシリンダ	jakki shirinda	ស៊ីឡាំងត្រឹប
最大張出	saidai haridashi	ការពន្លតុពេញបន្តក

ភាសាជប៉ុន	ការបញ្ចេញសំឡេង	ភាសាខ្មែរ
中間張出	chūkan haridashi	ការពន្លតមធ្យម
最小張出	saishō haridashi	ការពន្លតអប្បបរមា
水平	suihei	ដែលតាមទិសដេក
水平堅土	suihei kendo	ផ្ទៃដីរាបស្មើរឹងមាំ
フロート	furōto	ពោងទ្របណ្តែត
ピン穴	pin ana	ប្រហោងនៃរបារនុកខ្នាស់
ロックピン	rokku pin	របារនុកខ្នាស់សម្រាប់ ចាក់សោ
ロックレバー	rokku rebā	ឃ្នាស់សម្រាប់ចាក់សោ
屈曲式アウトリガー	kukkyokushiki autorigā	ជើងជ្រែងដងស្លូតជាគន្លាក់ កង់ៗតភ្ជាប់គ្នា
敷材	shikizai	ទ្រនាប់ទ្រាប់ជើងជ្រែងដង ស្លូត
接地圧	setchiatsu	សម្ពាធកុងតាក់
地耐力	chitairyoku	សមត្ថភាពទប់ទ្ររបស់ដី
許容支持力	kyoyō shijiryoku	សមត្ថភាព/ចំណុះទ្រដែល អាចអនុញ្ញាតបាន
最大反力	saidai hanryoku	កម្លាំងប្រតិកម្មអតិបរមា
ワイヤロープ	waiyarōpu	ខ្សែពួរធ្វើពីលួស
巻上用ワイヤロープ	makiageyō waiyarōpu	ខ្សែពួរធ្វើពីលួសសម្រាប់ស្លូត បង្អួត
玉掛け用ワイヤ ロープ	tamagakeyō waiyarōpu	ខ្សែពួរធ្វើពីលួស (ចងខ្សែ) tamagake
安全率	anzenritsu	កត្តាសុវត្ថិភាព
素線	sosen	ខ្សែភ្លើង
ストランド	sutorando	សរសៃខ្សែ
心鋼	shinzuna	ស្នូល

ភាសាជប៉ុន	ការបញ្ចេញសំឡេង	ភាសាខ្មែរ
フィラ形ワイヤ ロープ	fuiragata waiyarōpu	ប្រភេទដៃកល្លសសម្រាប់ បន្ទាវ
普通より	futsū yori	ខ្សែពួរដែលមានរង្វេលសរសៃ បញ្ញត្ត
ラングより	rangu yori	ខ្សែពួរដែលមានសរសៃគ្នាញ មានទិសរង្វេលស្របគ្នា
ゼット(Z)より	zetto yori	ការចាក់ព័ន្ធខ្សែរាងអក្សរ Z
エス(S)より	esu yori	ការចាក់ព័ន្ធខ្សែរាងអក្សរ S
摩耗	mamō	ការសឹកវិចរិល
キンク	kinku	ក្នុងមូល
腐食	fushoku	ការស៊ីកាត់
形崩れ	katakuzure	ការខូចទ្រង់ទ្រាយ
最低巻数	saitei makisū	ចំនួននៃការរុំអប្បបរមា
端末処理	tammatsu shori	ការរុំក្នុងខ្សែបញ្ចប់
機械装置	kikai sōchi	គ្រឿងម៉ាស៊ីន
ピーティーオー (PTO)	pī teī ō (PTO)	PTO (ឧបករណ៍ផ្ទេរថាមពល)
走行装置	sōkō sōchi	ឧបករណ៍សម្រាប់រុញច្រាន
巻上装置	makiage sōchi	យន្តការយោងបង្ហូត
主巻	shumaki	ដងយោងបង្ហូតមេ
補巻	homaki	ដងយោងបង្ហូតជំនួយ
巻上減速機	makiage gensokuki	ស្តីបន្ថយល្បឿនការយោង បង្ហូត
クラッチ装置	kuratchi sōchi	អំប្រាហ័រ
メカニカルブレーキ	mekanikaru burēki	ប្រ្យ៉ាងមេកានិច
旋回装置	senkai sōchi	យន្តការនៃការវិល
旋回ベアリング	senkai bearingu	ប៉ាដាងសម្រាប់វិល

ភាសាជប៉ុន	ការបញ្ចេញសំឡេង	ភាសាខ្មែរ
回転フレーム	senkai furēmu	ស៊ីមសម្រាប់វិល
回転台	senkai dai	ជើងគ្រឹះសម្រាប់វិល
ラックギア	rakku gia	ស្តីត្រង់
無限旋回	mugen senkai	រង្វិល 360° ដោយគ្មានដែនកំណត់
起伏装置	kifuku sōchi	យន្តការនៃការស្ទូចឡើងចុះ
起伏用油圧シリンダ	kifukuyō yuatsu shirinda	ស៊ីឡាំងសម្រាប់ស្ទូចឡើងចុះ ដើរដោយអ៊ីដ្រូលិក
押し上式油圧シリンダ	oshiageshiki yuatsu shirinda	ស៊ីឡាំងអ៊ីដ្រូលិកប្រភេទជាក់ ច្រាន
引上式油圧シリンダ	hikiageshiki yuatsu shirinda	ស៊ីឡាំងអ៊ីដ្រូលិកសម្រាប់ទាញ ឡើង
伸縮装置	shinshuku sōchi	យន្តការពន្លតពន្លឹប ចេញចូល
順次伸縮方式	junji shinshuku hōshiki	ប្រភេទពន្លតពន្លឹបចេញចូល តាមលំដាប់
同時伸縮方式	dōji shinshuku hōshiki	ប្រភេទពន្លតពន្លឹបចេញចូល ស្រុះគ្នា
つり上げ装置	tsuriage sōchi	យន្តការនៃការលើក
操向装置	sōkō sōchi	យន្តការកាច់ចង្កុត
片フック	kata fukku	ដេងទម្ងន់តែមួយ
フック格納機構	fukku kakunō kikō	យន្តការពន្លឹបចូលនៃដេង ទម្ងន់
安全装置	anzen sōchi	ឧបករណ៍សុវត្ថិភាព
巻過防止装置	makika bōshi sōchi	ឧបករណ៍បង្ការការរុំហួស កម្រិត
巻過警報装置	makika keihō sōchi	ឧបករណ៍ព្រមានពីការរុំហួស កម្រិត

ភាសាជប៉ុន	ការបញ្ចេញសំឡេង	ភាសាខ្មែរ
過負荷を防止するための装置	kafuka wo bōshisuru tame no sōchi	ឧបករណ៍សម្រាប់បង្ការការ ផ្ទុកលើសចំណុះ
過負荷防止装置	kafuka bōshi sōchi	ឧបករណ៍កំណត់ម៉ូម៉ង់បន្តក
定格荷重制限装置	teikaku kajū seigen sōchi	ឧបករណ៍កំណត់បន្តកដែល បានកំណត់
定格荷重指示装置	teikaku kajū shiji sōchi	ភ្លើងសញ្ញាបញ្ជាក់បន្តកដែល បានកំណត់
荷重計	kajūkei	នាឡិកាវាស់ស្ទង់បន្តក
油圧式荷重計	yuatsushiki kajūkei	នាឡិកាវាស់ស្ទង់បន្តកដើរ ដោយអ៊ីដ្រូលិក
デジタル表示式 荷重計	dejitaru hyōjishiki kajūkei	នាឡិកាវាស់ស្ទង់បន្តក ឌីជីថល
荷重指示計	kajū shijikei	ភ្លើងសញ្ញាបញ្ជាក់បន្តក
ジブ傾斜角度計	jibu keisha kakudokei	ភ្លើងសញ្ញាបញ្ជាក់ម៉ុងដៃស្តួច
外れ止め装置	hazuredome sōchi	រនុកគន្លឹះសុវត្ថិភាព
作業範囲制限装置	sagyō han-i seigen sōchi	ឧបករណ៍កំណត់រយៈចន្លោះ សម្រាប់ធ្វើការងារ
ジブ角度上制限	jibu kakudo jōgen seigen	ដែនកំណត់ខាងលើនៃម៉ុងដៃ សន្ទួច
ジブ角度下制限	jibu kakudo kagen seigen	ដែនកំណត់ខាងក្រោមនៃម៉ុងដៃ សន្ទួច
揚程制限	yōtei seigen	ដែនកំណត់នៃការលើក
作業半径制限	sagyō hankei seigen	ដែនកំណត់នៃកាំចម្ងាយ សម្រាប់ធ្វើការ
旋回制限	senkai seigen	ដែនកំណត់នៃការវិល
捨て巻	sutemaki	ការរុំដំបូង

ភាសាជប៉ុន	ការបញ្ចេញសំឡេង	ភាសាខ្មែរ
警報装置	keihō sōchi	ឧបករណ៍ព្រមាន
ブレーキ	burēki	ប្រឡាំង
乗降遮断装置	jōkō shadan sōchi	ឃ្លាស់សម្រាប់ចាក់សោមុខងារ
水準器	suijunki	នាឡិកាស្ទង់កម្រិត
外部表示灯	gaibu hyōjitō	ចង្កៀងព្រមានខាងក្រៅ
ブーム角度センサ	būmu kakudo sensa	ឧបករណ៍ចាប់សញ្ញាមុំដងក្តោងសន្លូច
格納型フック	kakunōgata fukku	រឿងទម្ងន់ដែលពន្លឺបចេញចូលបាន
アウトリガー張出幅検出装置	autorigā haridashihaba kenshutsu sōchi	ឧបករណ៍សម្រាប់រុករកឃើញទទឹងពន្លតុជើងជ្រែងដងស្លូច
注意銘板	chūi meiban	បន្ទះបង្ហាញពីបម្រុងប្រយ័ត្ន
操作装置	sōsa sōchi	ឧបករណ៍ប្រតិបត្តិការ
操作レバー	sōsa rebā	ឃ្លាស់សម្រាប់បញ្ជាគ្រប់គ្រង
巻上げ	makiage	ការយោងបង្ហូត
巻下げ	makisage	ការបន្ទាប
起伏	kifuku	ការស្លូចចុះឡើង
上げ(起し)	age (okoshi)	ការលើកឡើង
下げ(伏せ)	sage (fuse)	ការបន្ទាប
伸縮	shinshuku	ការពន្លតុពន្លឺបចេញចូល
伸長	shinchō	ការពន្លតុ
縮小	shukushō	ការពន្លឺបចូល
旋回	senkai	ការវិល
つり上げ	tsuriage	ការលើកឡើង
アクセル	akuseru	ឧបករណ៍បង្កើនល្បឿន

ភាសាជប៉ុន	ការបញ្ជាក់សំឡេង	ភាសាខ្មែរ
遠隔操作装置	enkaku sōsa sōchi	ឧបករណ៍បញ្ជាពីចម្ងាយ
リモコン	rimokon	ការបញ្ជាពីចម្ងាយ
ラジコン	rajikon	ឧបករណ៍បញ្ជារឺឡូ
荷重	kajū	បន្ទុក
つり上げ荷重	tsuriage kajū	បន្ទុកសម្រាប់លើក
定格荷重	teikaku kajū	បន្ទុកដែលបានកំណត់
定格総荷重	teikaku sōkajū	បន្ទុកដែលបានកំណត់សរុប
空車時定格総荷重	kūshaji teikaku sōkajū	បន្ទុកដែលបានកំណត់សរុបនៅក្នុងលក្ខខណ្ឌមិនមានបន្ទុក
つり具	tsurigu	សមាសភាគតភ្ជាប់ដងស្នូចសម្រាប់លើកបន្ទុក
移動式クレーン取扱い	idōshiki kurēn toriatsukai	ការចាត់ចែងម៉ាស៊ីនស្នូចចល័ត
巻上げ力	makiage ryoku	អនុភាពយោងបង្ហូរ
クレーン安定度	kurēn anteido	ស្ថិរភាពនៃដងស្នូច
クレーン強度	kurēn kyōdo	កម្លាំងនៃដងស្នូច
銘板	meiban	បន្ទុះ
製造銘板	seizō meiban	ស្លាកម៉ាករបស់ក្រុមហ៊ុនផលិត
作業半径-揚程図	sagyō hankei - yōtei zu	កាំចម្ងាយសម្រាប់ធ្វើការ - ដ្យាក្រាមនៃកម្ពស់សម្រាប់លើក
作業半径	sagyō hankei	កាំចម្ងាយសម្រាប់ធ្វើការ
旋回中心	senkai chūshin	ផ្ចិតនៃការវិល
最大作業半径	saidai sagyō hankei	កាំចម្ងាយសម្រាប់ធ្វើការអតិបរមា

ភាសាជប៉ុន	ការបញ្ចេញសំឡេង	ភាសាខ្មែរ
最小作業半径	saishō sagyō hankei	កាំចម្ងាយសម្រាប់ធ្វើការអប្បបរមា
揚程	yōtei	កម្ពស់សម្រាប់លើក
地上揚程	chijō yōtei	កម្ពស់សម្រាប់លើកខ្ពស់ផុតដី
地下揚程	chika yōtei	កម្ពស់សម្រាប់លើកនៅក្រោមដី
巻上速度	makiage sokudo	ល្បឿននៃការយោងបង្កុត
ジブ起し・伸ばし速度	jibu okoshi・nobashi sokudo	ល្បឿនស្លូតឡើងចុះនៃដៃស្លូតនិងពន្លកតម្លើបចេញចូល
旋回速度	senkai sokudo	ល្បឿននៃការវិល
作業領域	sagyō ryōiki	តំបន់សម្រាប់ធ្វើការ
前方領域	zempō ryōiki	តំបន់នៅខាងមុខ
側方領域	sokuhō ryōiki	តំបន់នៅខាងចំហៀង
後方領域	kōhō ryōiki	តំបន់នៅខាងក្រោយ
安定度	anteido	លំនឹង
安定モーメント	antei mōmento	ម៉ូម៉ង់លំនឹង
転倒支点	tentō shiten	ចំណុចផ្ទៀង
転倒モーメント	tentō mōmento	ម៉ូម៉ង់នៃការផ្ទៀង
作業留意事項	sagyō ryūi jikō	បម្រុងប្រយ័ត្នជាមុននៃការងារ
合図	aizu	សញ្ញា
資格	shikaku	លក្ខណៈសម្បត្តិ
作業区域	sagyō kuiki	ការដ្ឋានធ្វើការ
横引き	yokobiki	ការទាញបន្តកទៅចំហៀង
玉掛け	tamagake	tamagake (ការចងខ្សែ)
当て物	atemono	ឧបករណ៍ការពារខ្សែចង

ភាសាជប៉ុន	ការបញ្ចេញសំឡេង	ភាសាខ្មែរ
地切り	jigiri	jigiri (ការលើកឡើងផុតដី)
搭乘	tōjō	ការបញ្ជិះ
着地	chakuchi	ការដាក់ចុះលើដី
引き抜き	hikinuki	ការទាញចេញក្រៅ
姿勢	shisei	ការកំណត់ទីតាំង
走行	sōkō	ការបើកបរ
悪天候	akutenkō	អាកាសធាតុអាក្រក់
強風	kyōfū	ខ្យល់ខ្លាំង
大雨	ōame	ភ្លៀងខ្លាំង
大雪	ōyuki	ព្រិលធ្លាក់ខ្លាំង
雷	kaminari	ផ្កូរលាន់
積下し	tsumioroshi	ការរើបន្តកចេញ
登坂用具	tohan yōgu	សមាសភាគបង្គុំភ្ជាប់សម្រាប់ឡើងជម្រាល
駐車ブレーキ	chūsha burēki	ប្រាំងសម្រាប់ចត
点検	tenken	ការពិនិត្យមើល
整備	seibi	ការថែទាំ
検査	kensa	ការត្រួតពិនិត្យ
異常	ijō	ភាពមិនប្រក្រតី
原動機	gendōki	ម៉ាស៊ីនចាប់ផ្តើម អនុភាពម៉ូទ័រ
内燃機関	nainen kikan	ម៉ាស៊ីនចំហេះខាងក្នុង
燃料	nenryō	ប្រេងឥន្ធនៈ
ガソリンエンジン	gasorin enjin	ម៉ាស៊ីនប្រើសាំង
ディーゼルエンジン	deīzeru enjin	ម៉ាស៊ីនម៉ាស៊ូត
エアクリーナ	ea kurīna	ម៉ាស៊ីនសម្អាតខ្យល់
燃料噴射ポンプ	nenryō funsha pompu	ដៃបាញ់ចាក់ប្រេងឥន្ធនៈ

ភាសាជប៉ុន	ការបញ្ចេញសំឡេង	ភាសាខ្មែរ
高圧 (気圧)	kōatsu (kiatsu)	សម្ពាធខ្ពស់
過給機	kakyūki	ម៉ាស៊ីនបង្កើនសម្ពាធខ្ពស់ ជំរុញចំហេះ
インタークーラー	intākūrā	ឧបករណ៍បន្ថយកម្ដៅ តាមចន្លោះដំណាក់កាល
フライホイール	furaihoīru	កង់ជំនួយឲ្យម៉ាស៊ីនដើរជក់ ស្រួល
冷却装置	reikyaku sōchi	ឧបករណ៍សម្រាប់បន្ថយកម្ដៅ ឲ្យត្រជាក់
潤滑	junkatsu	ការដាក់ប្រេងរំអិល
潤滑装置	junkatsu sōchi	ឧបករណ៍សម្រាប់ដាក់ប្រេង រំអិល
バッテリー	batteri	អាគុយ
セルモータ (スタータモータ)	seru mōta (sutāta mōta)	ឧបករណ៍ស្វ័យបញ្ជោះ
予熱装置	yonetsu sōchi	ឧបករណ៍សម្រាប់កម្ដៅ ម៉ាស៊ីនជាមុន
インテーク・エア・ ヒータ式	intēku · ea · hīta shiki	ឧបករណ៍កម្ដៅខ្យល់ដែលហូរ ចូល
ヒータプラグ	hīta puragu	ក្បាលប៊ូហ្ស៊ីបនៃមកម្ដៅ ជំនួយការបញ្ជោះ
グロープラグ	gurō puragu	ក្បាលប៊ូហ្ស៊ីបញ្ជោះ
発電機	hatsudenki	ម៉ាស៊ីនភ្លើង
油圧装置	yuatsu sōchi	ប្រព័ន្ធអ៊ីដ្រូស៊ីក
油圧	yuatsu	សម្ពាធអ៊ីដ្រូស៊ីក
油圧発生装置	yuatsu hassei sōchi	ម៉ាស៊ីនភ្លើងដើរដោយអ៊ីដ្រូ ស៊ីក
油圧ポンプ	yuatsu pompu	បូមអ៊ីដ្រូស៊ីក
ギヤポンプ	giya pompu	បូមប្រភេទមានស្ដី

ភាសាជប៉ុន	ការបញ្ចេញសំឡេង	ភាសាខ្មែរ
プランジャポンプ	puranja pompu	បូមប្រភេទពីស្តង
油圧駆動装置	yuatsu kudō sōchi	ឧបករណ៍ធ្វើឲ្យដំណើរការដោយអ៊ីដ្រូលិក
油圧シリンダ	yuatsu shirinda	ស៊ីឡាំងអ៊ីដ្រូលិក
油圧モータ	yuatsu mōta	ម៉ូទ័រដើរដោយអ៊ីដ្រូលិក
油圧制御弁	yuatsu seigyo ben	រ៉ាល់គ្រប់គ្រងអ៊ីដ្រូលិក
方向制御弁	hōkō seigyo ben	រ៉ាល់គ្រប់គ្រងទិសដៅ
方向切換弁	hōkō kirikae ben	រ៉ាល់សម្រាប់ប្តូរការជ្រើសរើស
逆止め弁	gyakudome ben	រ៉ាល់ត្រួតពិនិត្យ
パイロットチェック弁	pairotto chiekku ben	រ៉ាល់ត្រួតពិនិត្យការសាកល្បង
流量制御弁	ryūryō seigyo ben	រ៉ាល់គ្រប់គ្រងលំហូរ
絞り弁	shibori ben	រ៉ាល់គ្រប់គ្រងលំហូរប្រេងឥន្ធនៈទៅកាន់ម៉ាស៊ីន
ストップ弁	sutoppu ben	រ៉ាល់បិទបញ្ឈប់លំហូរសារធាតុរាវ
圧力制御弁	atsuryoku seigyo ben	រ៉ាល់គ្រប់គ្រងសម្ពាធ
安全弁(リリーフ弁)	anzen ben (rirīfu ben)	រ៉ាល់បន្ថយសម្ពាធ
減圧弁	gen-atsu ben	រ៉ាល់កាត់បន្ថយសម្ពាធ
シーケンス弁	shikensu ben	រ៉ាល់គ្រប់គ្រងលំដាប់នៃប្រតិបត្តិការ
カウンタバランス弁	kaunta baransu ben	រ៉ាល់សម្រាប់ទប់ទម្ងន់
作動油タンク	sadōyu tanku	ធុងស្តុកប្រេងអ៊ីដ្រូលិក

ភាសាជប៉ុន	ការបញ្ចេញសំឡេង	ភាសាខ្មែរ
エアブリーザ	ea burīza	ឧបករណ៍ស្រូបខ្យល់ចូល
フィルタ	fuiruta	តម្រង
ラインフィルタ	rain fuiruta	តម្រងខ្សែភ្លើង
圧力計	atsuryokukei	នាឡិកាស្ទង់សម្ពាធ
オイルクーラ	oiru kūra	ម៉ាស៊ីនបន្ថយកម្ដៅប្រេង
回転継手	kaiten tsugite	មុខគំណភ្ជាប់ដែលរិល
作動油	sadōyu	ប្រេងអ៊ីដ្រូលិក
シール	shīru	សន្ទះបិទ
油圧配管	yuatsu haikan	ប្រព័ន្ធបំពង់ទុយោអ៊ីដ្រូលិក
感電	kanden	ការឆក់អគ្គិសនី
電流	denryū	ចរន្ត
電圧	den-atsu	តង់ស្យុងអគ្គិសនី
電力	denryoku	អនុភាពអគ្គិសនី
抵抗	teikō	រ៉េស៊ីស្តង់
配電	haiden	របាយនៃអគ្គិសនី
送配電線	sōhai densen	ខ្សែភ្លើង
高压（電圧）	kōatsu (den-atsu)	តង់ស្យុងអគ្គិសនីខ្ពស់
特別高压	tokubetsu kōatsu	តង់ស្យុងអគ្គិសនីខ្ពស់ខ្លាំង
放電	hōden	ការបញ្ចេញបន្តកអគ្គិសនី
安全距離	anzen kyori	ចម្ងាយដែលអាចចូលជិតបានអប្បបរមា
ラジオ電波	rajio dempa	រលកវិទ្យុ
力	chikara	កម្លាំង
力の三要素	chikara no san-yōso	ធាតុបីនៃកម្លាំង
作用	sayō	អំពើ

ភាសាជប៉ុន	ការបញ្ចេញសំឡេង	ភាសាខ្មែរ
作用点	sayō ten	ចំណុចនៃអំពើ
反作用	hansayō	ប្រតិកម្ម
力の合成	chikara no gōsei	សមាសភាគនៃកម្លាំង
合力	gōryoku	កម្លាំងសរុប
力の分解	chikara no bunkai	ការបំបែកធាតុនៃកម្លាំង
モーメント	mōmento	ម៉ូម៉ង់
つり合い	tsuriai	តុល្យភាព
平行力	heikō ryoku	កម្លាំងស្រប
質量	shitsuryō	ម៉ាស់
重量	jūryō	ទម្ងន់
比重	hijū	ទម្ងន់យថាប្រភេទ
体積	taiseki	មាឌ/ចំណុះ
重心	jūshin	ទីប្រជុំទម្ងន់
安定(すわり)	antei (suwari)	មានលំនឹង
不安定	fuantei	មិនមានលំនឹង
運動	undō	ចលនា
速さ	hayasa	លឿន
速度	sokudo	លឿន
加速度	kasokudo	សំទុះលឿន
等速	tōsoku	ចលនាឯកសណ្ឋានភាព
慣性	kansei	និចលភាព
向心力(求心力)	kōshinryoku (kyūshinryoku)	កម្លាំងចូលផ្ចិត
遠心力	enshinryoku	កម្លាំងចាកផ្ចិត
摩擦力	masatsuryoku	កម្លាំងកកិត

ភាសាជប៉ុន	ការបញ្ចេញសំឡេង	ភាសាខ្មែរ
運動摩擦力	undō masatsuryoku	កម្លាំងកកិតឌីណាមិច
静止摩擦力	seishi masatsuryoku	កម្លាំងកកិតស្ថាទិច
滑車	kassha	កង់រ៉ក
定滑車	tei kassha	កង់រ៉កអចល័ត
動滑車	dō kassha	កង់រ៉កចល័ត
荷重	kajū	បន្ទុក
引張荷重	hippari kajū	បន្ទុកតំណឹង
せん断荷重	sendan kajū	បន្ទុកដែលធ្វើឲ្យដាច់រយៈ
圧縮荷重	asshuku kajū	បន្ទុកសង្កត់
曲げ荷重	mage kajū	បន្ទុកដែលបណ្តាលឲ្យផ្ទុះមឡើងកោង
ねじり荷重	nejiri kajū	បន្ទុកដែលធ្វើឲ្យរមួលខ្សែយោង
応力	ōryoku	កម្លាំងសង្កត់
切断荷重	setsudan kajū	បន្ទុកដែលធ្វើឲ្យបាក់
安全係数	anzen keisū	មេគុណសុវត្ថិភាព
基本安全荷重	kihon anzen kajū	ដែនកំណត់នៃបន្ទុកស្អួចយោងតាមបទដ្ឋាន
安全荷重	anzen kajū	ដែនកំណត់នៃបន្ទុកស្អួចយោង
シャックル	shakkuru	ក្រវិលទម្ងន់
掛け数	kakesū	ចំនួនខ្សែពួរ
つり角度	tsuri kakudo	មុំនៃការលើក
張力	chōryoku	តំណឹង
張力係数	chōryoku keisū	កត្តាតំណឹង
モード係数	mōdo keisū	កត្តាបំណែប

ភាសាជប៉ុន	ការបញ្ចេញសំឡេង	ភាសាខ្មែរ
関係法令	kankei hōrei	ច្បាប់ និងបទប្បញ្ញត្តិ ចូលជាធរមាន
労働安全衛生法	rōdō anzen eiseihō	ច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពឧស្សាហកម្ម
労働安全衛生法 施行令	rōdō anzen eiseihō shikōrei	បទបញ្ជាសម្រាប់ការអនុវត្ត ច្បាប់ស្តីពីសុវត្ថិភាព និង សុខភាពឧស្សាហកម្ម
労働安全衛生規則	rōdō anzen eisei kisoku	បទប្បញ្ញត្តិស្តីពីសុខភាព និង សុវត្ថិភាពនៃឧស្សាហកម្ម
クレーン等安全規則	kurēn tō anzen kisoku	បទប្បញ្ញត្តិសុវត្ថិភាពសម្រាប់ ម៉ាស៊ីនស្លូត
技能講習	ginō kōshū	មុខវិជ្ជាបណ្ណ:បណ្តាលជំនាញ
定期自主検査	teiki jishu kensa	ការពិនិត្យដោយខ្លួនឯងតាម ពេលកំណត់
作業開始前点検	sagyō kaishimae tenken	ការត្រួតពិនិត្យមុន ពេលធ្វើការ
補修	hoshū	ជួសជុល
性能検査	seinō kensa	ការពិនិត្យមើលដំណើរការ
変更検査	henkō kensa	ការពិនិត្យមើលការកែប្រែ
移動式クレーン構 造規格	idōshiki kurēn kōzō kikaku	ស្តង់ដាររចនាសម្ព័ន្ធសម្រាប់ ម៉ាស៊ីនស្លូតចល័ត
特別教育	tokubetsu kyōiku	ការអប់រំពិសេស
安全衛生教育	anzen eisei kyōiku	ការអប់រំសុវត្ថិភាព និង សុខភាព
災害事例	saigai jirei	ករណីគ្រោះថ្នាក់

